

# Metro យឹងខោនធី ប្រជាថានឹងថែរក្សា សុវត្ថិភាពរបស់អតិថិជននិងបុគ្គលិក របស់យើង។

ជិះធ្វើដំណើរឆ្លងកាត់បានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ សូមរក្សាគម្លាតពីគ្នាចម្ងាយ 6 ហ្វីត ពួកយើងនឹងរួមគ្នា។ នេះជាអ្វីដែលពួកយើងទាំងអស់គ្នាអាចធ្វើបាន៖ លាងដៃរបស់យើង កុំប៉ះមុខរបស់យើង ខ្ជាប់មាត់នៅពេលយើងក្អកនិងកណ្តាស់ និងសម្រាកនៅផ្ទះនៅពេលយើងឈឺ។

## កាត់បន្ថយកាលវិភាគដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 15 ខែមេសាឆ្នាំ 2020

### តើអ្វីជាការកាត់បន្ថយកាលវិភាគ?

Metro នឹងផ្លាស់ប្តូរជាបណ្តោះអាសន្ននូវការកាត់បន្ថយកាលវិភាគដែលចាប់ផ្តើមពីថ្ងៃចន្ទ ទី 23 ខែមីនា ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃចំនួនអ្នកជិះចាប់តាំងពីការកើតឡើងនូវជំងឺ COVID-19 ។ ការកាត់បន្ថយសេវាកម្មទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីរក្សាប្រព័ន្ធធ្វើដំណើរឆ្លងកាត់ដែលមានភាពរឹងមាំ និងនិរន្តរភាពដែលអាចធ្វើឱ្យតំបន់របស់យើងអាចបន្តទៅមុខជារៀងរាល់ថ្ងៃ និងបង្កើនល្បឿន នៅពេលដំណាក់កាលនេះបានបញ្ចប់។

នៅក្រោមតារាងកាលវិភាគដែលបានកាត់បន្ថយបណ្តោះអាសន្ន, រថយន្តក្រុងនឹងដំណើរការតិចជាងមុន ក្នុងមួយថ្ងៃ។ សេវាកម្មរថយន្តក្រុងក៏អាចចាប់ផ្តើមនៅពេលព្រឹក និងបញ្ចប់នៅពេលល្ងាច។ ផ្លូវខ្លះនឹងមិនមានដំណើរការហើយស្ទើរតែគ្រប់ផ្លូវទាំងអស់នឹងឃើញការលុបចោលការធ្វើដំណើរបុគ្គលនិមួយៗ។

### តើការធ្វើដំណើររបស់ខ្ញុំប៉ះពាល់ទេ?

#### ថ្ងៃក្នុងសប្តាហ៍

ផ្លូវរត់ដែលកំពុងប្រតិបត្តិការសម្រាប់ការធ្វើដំណើរភាគច្រើន ឬការធ្វើដំណើរពេញមួយថ្ងៃ (ផ្លូវរត់ 22 ដែលមានការកាត់ចោលការធ្វើដំណើរចំនួន 2 ប្រតិបត្តិការនេះ)

- A Line, 60, 71, 73, 105, 106, 131, 164, 166, 193, 269, 303, 309, ST 554, 628 (Snoqualmie Community Shuttle), 631 (Burien Community Shuttle), 901, 903, 906, 908, 914, 916

- ផ្លូវដែលការធ្វើដំណើរតិចជាងមុន និង/ឬកាត់បន្ថយម៉ោងប្រតិបត្តិការ(ផ្លូវរត់ និងសេវាកម្ម 86)
- B Line, C Line, D Line, E Line, F Line, 1, 2, 3, 4, 5 Local, 7, 8, 10, 11, 12, 13, 14, 21 Local, 24, 26, 27, 28, 31, 32, 33, 36, 40, 41, 43, 44, 45, 48, 49, 50, 62, 63, 64, 65, 67, 70, 75, 101, 107, 120, 124, 128, 132, 148, 150, 153, 156, 168, 169, 180, 181, 182, 183, 187, 204, 225, 230, 231, 239, 240, 245, 250, 255, 271, 331, 345, 346, 347, 348, 372, 373, ST 522, ST 542, ST 545, ST 550, 635 (Des Moines Community Shuttle), 915, 917, ផ្លូវ Water Taxi West Seattle និង Vashon រថយន្តក្រុងអគ្គិសនី First Hill, រថភ្លើងអគ្គិសនីល្បឿនលឿន Link

ផ្លូវរត់ សេវាកម្ម និងកម្មវិធីដែលបានកាត់ផ្ដាច់ទាំងស្រុង (ផ្លូវរត់ និងសេវាកម្មចំនួន 111)

5X, 9, 15, 17, 18, 19, 21X, 22, 29, 37, 47, 55, 56, 57, 74, 76, 77, 78, 102, 111, 113, 114, 116, 118, 119, 121, 122, 123, 125, 143, 154, 157, 158, 159, 167, 177, 178, 179, 186, 190, 192, 197, 200, 208, 212, 214, 216, 217, 218, 219, 221, 224, 226, 232, 237, 241, 246, 249, 252, 257, 268, 301, ST 541, ST 555, ST 556, 630 (Mercer Island Community Shuttle), 661, 773, 775, 823, 824, 886, 887, 888, 889, 891, 892, 893, 894, 895, 907, 910, 913, 930, 931, 952, 980, 981, 982, 984, 986, 987, 988, 989, 994, 995, Black Diamond/Enumclaw Community Ride, Shoreline/Lake Forest Park Community Ride, Normandy Park Community Ride, Sammamish Community Ride, Juanita Area Community Ride, Bothell/Woodinville Community Ride, Via to Transit, South Lake Union Streetcar

## នៅថ្ងៃសៅរ៍

ផ្លូវរត់ដែលកំពុងប្រតិបត្តិការសម្រាប់ការធ្វើដំណើរភាគច្រើន ឬការធ្វើដំណើរពេញមួយថ្ងៃនៅថ្ងៃសៅរ៍  
A Line, D line, E Line, F Line, 3, 4, 7, 8, 10, 11, 24, 27, 28, 31, 33, 45, 49, 60, 62, 71, 73, 101, 105, 107, 120, 124, 148, 156, 164, 168, 180, 182, 183, 187, 225, 230, 231, 240, 245, 271, ST 522, ST 545, ST 554, 635 (Des Moines Community Shuttle), 901, 903, 906, 908, 914, 915, 916, 917

ផ្លូវដែលការធ្វើដំណើរតិចជាងមុន និង/ឬកាត់បន្ថយម៉ោងប្រតិបត្តិការនៅថ្ងៃសៅរ៍

B Line, C Line 1, 2, 5, 12, 13, 14, 21, 26, 32, 36, 40, 41, 43, 44, 48, 50, 65, 67, 70, 75, 106, 128, 131, 132, 150, 166, 169, 181, 239, 250, 255, 269, 331, 345, 346, 347, 348, 372, ST 542, ST 550, First Hill Streetcar, Link light rail

ផ្លូវរត់ សេវាកម្ម និងកម្មវិធីដែលបានកាត់ផ្ដាច់ទាំងស្រុងនៅថ្ងៃសៅរ៍

22, 47, 118, 125, 208, 221, 226, 241, 249, 910, South Lake Union Streetcar, Water Taxi West Seattle and Vashon routes, Via to Transit, Shoreline/Lake Forest Park Community Ride, Normandy Park Community Ride, Sammamish Community Ride, Bothell/Woodinville Community Ride

## ថ្ងៃអាទិត្យ

ផ្លូវរត់ដែលកំពុងប្រតិបត្តិការសម្រាប់ការធ្វើដំណើរនៅថ្ងៃអាទិត្យភាគច្រើន ឬពេញមួយថ្ងៃ

A Line, B Line, C Line, D Line, E Line, F Line, 1, 2, 3, 4, 5, 7, 8, 10, 11, 12, 13, 14, 21, 24, 26, 27, 28, 32, 33, 36, 40, 41, 43, 44, 45, 48, 49, 50, 60, 62, 65, 67, 70, 73, 75, 101, 105, 106, 107, 120, 124, 128, 131, 132, 148, 150, 156, 166, 168, 169, 180, 181, 182, 187, 225, 230, 231, 239, 240, 245, 250, 255, 271, 331, 346, 347, 348, 372, ST 522, ST 542, ST 545, ST 550, ST 554, 901, 903

ផ្លូវដែលការធ្វើដំណើរតិចជាងមុន និង/ឬកាត់បន្ថយម៉ោងប្រតិបត្តិការនៅថ្ងៃអាទិត្យ  
 រថយន្តក្រុងអគ្គិសនី First Hill, រថភ្លើងអគ្គិសនីល្បឿនលឿន Link

ផ្លូវរត់ សេវាកម្ម និងកម្មវិធីដែលបានកាត់ផ្តាច់ទាំងស្រុងនៅថ្ងៃអាទិត្យ

22, 47, 118, 125, 221, 226, 241, 249, South Lake Union Streetcar, Water Taxi West Seattle  
 and Vashon routes, Via to Transit, Shoreline/Lake Forest Community Ride, Bothell/Woodinville  
 Community Ride

## Access

នៅពេលនេះ កម្មវិធី Paratransit program Access នឹងបន្តដំណើរការធម្មតា ហើយនឹងបន្តអនុវត្តតាម  
 នីតិវិធីលើកកម្ពស់អនាម័យប្រចាំថ្ងៃ។

## Community Van

ការធ្វើដំណើរតាម Community Van សម្រាប់តម្រូវការចាំបាច់ដូចជាការដំណើរការម្ហូបអាហារនឹងបន្ត  
 ដរាបណាវាអាចធ្វើទៅបានហើយមានអ្នកបើកបរស្ម័គ្រចិត្តដែលអាចរកបាននិងមានឆ្លុះក្នុងការបើកបរ  
 នៅក្នុងសហគមន៍ ដូចខាងក្រោម៖

- Bothell / Woodinville / UW Bothell
- Duvall
- Sammamish
- Kenmore / Kirkland
- Lake Forest Park / Shoreline
- Vashon

## កាណូត

នារិកនៅលើកាណូត នឹងដំណើរការនាវាចំនួន  
 មួយសម្រាប់ការធ្វើដំណើរទៅមកចំនួនប្រាំមួយ  
 លើកប្រចាំថ្ងៃក្នុងសប្តាហ៍។ សេវាកម្មលើការ  
 ដឹកជញ្ជូន 773 និង 775 ត្រូវបានកាត់ផ្តាច់។

កាលវិភាគធ្វើដំណើររូបចាំថ្ងៃក្នុងសប្តាហ៍តាមកាណូត របស់យ៉ិងខោនធី Metro ត្រូវបានកែប្រែឡើងវិញ ចូលជាធរមាននៅថ្ងៃទី6 ខែមេសា ឆ្នាំ2020			
Pier 50	West Seattle	Pier 50	Vashon Island
5:55 a.m.	6:15 a.m.	6:38 a.m.	7:10 a.m.
8:50 a.m.	9:10 a.m.		
4:45 p.m.	5:05 p.m.	5:30 p.m.	5:58 p.m.
6:45 p.m.	7:05 p.m.		

## ផ្លូវថយន្ត Seattle

ផ្លូវថយន្ត Seattle នឹងដំណើរការតាមកាលវិភាគកាត់បន្ថយដែលចាប់ផ្តើមពីថ្ងៃច័ន្ទទី 23 ខែមីនា។

- ផ្លូវថយន្ត First Hill នឹងបើកដំណើរការផ្លូវល្បឿនលឿនរយៈពេល 15 នាទី ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍

- ក្នុងអំឡុងពេលកាត់បន្ថយម៉ោងសេវាកម្មចាប់ពី ម៉ោង 5:30 នាទី ព្រឹក ដល់ 8:30 ល្ងាច។ មិនមានការផ្លាស់ប្តូរម៉ោងសេវាកម្មនៅថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកទេ ម៉ោង 10 ព្រឹក ដល់ 8 ល្ងាច
- ផ្លូវថ្នល់ South Lake Union នឹងមិនដំណើរការ ចាប់ពី ថ្ងៃទី 23 ខែមីនា រហូតដល់មានការជូនដំណឹងបន្ថែម

## Sound Transit

តំបន់យង់ដៃដែរ។ ការផ្ទេរអ្នកជិះ គួរតែពិនិត្យមើល ការដាស់តឿនសេវាកម្មរបស់ [Sound Transit](#)។

**សូមចំណាំ**  
 កម្រិតសេវាកម្មសម្រាប់ជម្រើសនៃភាពចល័តរបស់ Metro ទាំងអស់ត្រូវបានវាយតម្លៃឡើងវិញជាបន្តបន្ទាប់ និងត្រូវផ្លាស់ប្តូរនៅពេលដែល Metro បានដឹងពី មន្ត្រីសុខភាពសាធារណៈ និងកំណត់តម្រូវការសីហិតមនី។


## វិធីដើម្បីទំនាក់ទំនងមកកាន់យើងខ្ញុំ

ទូរស័ព្ទមកយើងតាមលេខ 206-553-3000, ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រវាងម៉ោង 6:00 ព្រឹក ដល់ 8:00 ល្ងាច សម្រាប់ការធ្វើផែនការធ្វើដំណើរ និងបាត់ហើយ រកឃើញ ការសាកសួរហើយនៅចន្លោះម៉ោង 8:00 ព្រឹក និង 5:00 ល្ងាច។ សម្រាប់ ព័ត៌មាន ORCA និងយោបល់របស់អតិថិជន។ យើងនៅតែបិទនៅចុងសប្តាហ៍ និងថ្ងៃបុណ្យឈប់សម្រាក។

ចុចលេខ 1 សម្រាប់ជម្រើសអ្នកបកប្រែភាសានៅពេលតម្រូវអោយអ្នកជ្រើសរើស។ សូមប្រាប់អ្នកតំណាងនៃប្រព័ន្ធចម្លងក្រុងឱ្យដឹងថាត្រូវការភាសាមួយណា។ វានឹងចំណាយពេលមួយភ្លែតប៉ុន្តែអ្នកបកប្រែដែលអ្នកបានស្នើសុំ នឹងចូលរួមក្នុងការហៅទូរសព្ទនោះ។ មានការបកប្រែប្រមាណជា 200 ភាសា។ សូមកត់សម្គាល់ថាការហៅចូលទូរសព្ទអ្នកបកប្រែអាចចំណាយរយៈពេលយូរ។

### អត្ថបទសម្រាប់ការចាកចេញ

សូមផ្ញើលេខសម្គាល់ចំណាត់ថយន្តក្រុងរបស់អ្នកទៅកាន់លេខ 62550 ដើម្បីដឹងថាតើថយន្តក្រុងបន្ទាប់នឹងមកដល់នៅពេលណា។



## សូមចំណាំ

ក្នុងអំឡុងពេលកាត់បន្ថយកាលវិភាគ, កម្មវិធី ឧបករណ៍ ព័ត៌មានអំពី អតិថិជនតាមអ៊ីនធឺណិត និង កម្មវិធីភាគីទីបី អាចនឹងកើនឡើងដោយមិនត្រឹមត្រូវសម្រាប់សេវា Metro និង សេវាកម្ម Sound Transit<sup>1</sup> ពួកគេនឹងមិនឆ្លុះបញ្ចាំងពី កាលវិភាគកាត់បន្ថយបណ្តោះអាសន្នរបស់ Metro ឬការកាត់បន្ថយកាលវិភាគរបស់ Sound Transit<sup>1</sup> ប្រព័ន្ធទាំងនេះនៅតែអាចផ្តល់ព័ត៌មានដែលមានប្រយោជន៍, ដូចជាផែនទី និងព័ត៌មានចំណាត់ថ្នាក់។

## ការប្តេជ្ញាចិត្តរបស់យើង

កម្រិតសេវាកម្មសម្រាប់ជម្រើសនៃភាពចល័តរបស់ Metro ទាំងអស់ ត្រូវបានវាយតម្លៃឡើងវិញជាបន្តបន្ទាប់ និងត្រូវផ្លាស់ប្តូរនៅពេលដែល Metro បានដឹងពីមន្ត្រីសុខភាពសាធារណៈ និងធ្វើការឆ្លើយតបទៅនឹងបម្រែបម្រួលនៃកត្តាកម្លាំងពលកម្ម និងកត្តាចំនួនអ្នកធ្វើដំណើរ។

យើងបន្តជួញដូរទៅដល់ពលរដ្ឋ និងសហគមន៍ដែលពឹងផ្អែកលើការធ្វើដំណើរឆ្លងកាត់ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេសម្រាប់ចំណីអាហារ ឱសថ និងការងារសំខាន់ៗ និងដើម្បីយល់ដឹងអំពីតម្រូវការផ្នែកចល័តភាពរបស់ពួកគេនិងកំណត់ពីមធ្យោបាយច្នៃប្រឌិតថ្មីៗដើម្បីបំពេញតាមតម្រូវការទាំងនោះ។

1 <https://kingcountymetro.blog/2020/03/03/march-3-metro-implements-new-cleaning-procedures-across-fleet-to-limit-spread-of-novel-coronavirus/>  
2 <https://www.soundtransit.org/ride-with-us/service-alerts>

# យើងរួមគ្នាដោះស្រាយបញ្ហានេះ ទាំងអស់គ្នា - ជំហានដែល Metro យើង ខោនធី កំពុងធ្វើដើម្បីលើកកម្ពស់ សុខភាព

Metro យើងខោនធី កំពុងចាត់វិធានការដើម្បីកាត់បន្ថយ និងអន្តរកម្មរវាងប្រតិបត្តិករ និងអ្នកដំណើរ និងដើម្បីលើកកម្ពស់នូវគម្លាតសង្គម៖

- ផ្អាកជាបណ្តោះអាសន្ននូវការប្រមូលថ្លៃសំបុត្រសម្រាប់ការធ្វើដំណើរតាមសេវាកម្មថយន្តក្រុង ផ្លូវថេរ, ការដឹកជញ្ជូន Access និងកាណូតយើងខោនធី។
- ឡើងជិះ ហើយចេញតាមទ្វារក្រោយ បើអ្នកអាច។ អ្នកជិះលើថយន្តក្រុង នឹងត្រូវបានណែនាំឱ្យឡើងជិះ និងចុះចេញនៅទ្វារក្រោយនៃថយន្តក្រុងដោយរក្សាទុកច្រកចូលទ្វារខាងមុខសម្រាប់អតិថិជនដែលប្រើឧបករណ៍ចល័ត ឬអ្នកដែលត្រូវការជម្រាលសម្រាប់ឡើងជិះ។

## ទីតាំងសេវាកម្មអតិថិជនដោយផ្ទាល់

ទីតាំងសេវាកម្មអតិថិជនផ្ទាល់របស់ Metro នឹងត្រូវបិទជាសាធារណៈ។ ទីតាំងរួមមានការិយាល័យ Pass Sales និង Lost & Found, ការិយាល័យទាំងពីរស្ថិត 201 S. Jackson St. នៅកណ្តាលក្រុង Seattle, មជ្ឈមណ្ឌល ចែកចាយ Vanpool នៅ 18655 NE Union Hill Road ក្នុង Redmond, និងមជ្ឈមណ្ឌល វាយតម្លៃលើការដឹកជញ្ជូន Access នៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Harborview។ អតិថិជនអាចបន្តហៅទៅ Metro ឬប្រើប្រាស់ធីនធានតាមអ៊ិនធើណិត ដើម្បីបំពេញតាមសំណើភាគច្រើន។

អតិថិជនដែលស្វែងរកសេវាកម្មនៅការិយាល័យ Pass Sales នៅតែអាចទិញ ឬបំពេញកាត ORCA តាមរយៈអ៊ីម៉ែល នៅតាមហាងលក់គ្រឿងទេសជាច្រើន និងទូរម៉ាស៊ីនលក់សំបុត្រនៅតំបន់នោះ តាមទូរស័ព្ទ 888-988-6722 ឬ លើអ៊ីនធើណិត។ កាត ORCA LIFT អាចត្រូវបានបន្តជាថ្មី លើអ៊ីនធើណិត និងអាចរកបានដោយផ្ទាល់នៅជ្រើសរើសទីតាំង នៅទូទាំងតំបន់។

អតិថិជនដែលកំពុងស្វែងរករបស់របរដែលបាត់អាចទូរស័ព្ទមក Metro សេវាកម្មអតិថិជនតាមលេខ 206-553-3000 ចន្លោះពីម៉ោង 6 ដល់ 8 ល្ងាច។ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ ការណាត់ជួបនៅសប្តាហ៍ អាចរកបានដើម្បីជួយដល់អតិថិជនក្នុងការស្វែងរករបស់របរសំខាន់ៗ ឬរបស់របរផ្សេងទៀត ដែលរួមមានការកំណត់អត្តសញ្ញាណតាមឈ្មោះ។ ក្នុងកំឡុងពេលនេះការិយាល័យ Lost & Found របស់ Metro នឹងរក្សាទុករបស់របរភាគច្រើនរហូតដល់ 30 ថ្ងៃជំនួសឱ្យ 14 ថ្ងៃ នៃពេលបច្ចុប្បន្ន។ ទោចក្រយាននឹងបន្តធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃ ដោយសារសមត្ថភាពផ្ទុកមានកំណត់។

មជ្ឈមណ្ឌលចែកចាយ Vanpool នឹងមិនផ្តល់ជូននូវថយន្តដឹកទំនិញដល់អតិថិជនថ្មីក្នុងអំឡុងពេលនេះទេ។ ប៉ុន្តែវានឹងបន្តទទួលយកយានដែលបានវិលត្រឡប់មកវិញតាមរយៈបណ្តាញក្រុមការងារ, ដំណើរការមិនមានការទំនាក់ទំនងត្រឡប់។ អតិថិជនខោនធី van pool ដែលមានសំណួរ ឬកង្វល់អាចទូរស័ព្ទមក 206-625-4500។ ក្រុមថយន្តក្រុងដែលមិនដំណើរការ ត្រូវបានស្នើសុំឱ្យចតថយន្តក្រុងនៅកន្លែងមានសុវត្ថិភាព និងមានសន្តិសុខជាពិសេសនៅក្នុងឃ្លានផ្ទាំង ឬផ្លូវបើកបរ។ ប្រសិនបើមិនអាចធ្វើបាន សូមទាក់ទងមកកាន់ Metro សម្រាប់ជំនួយ។

2

ការដឹកជញ្ជូន Access នឹងបន្តបញ្ជាក់ដល់អតិថិជន Access ផ្អែកលើដំណើរការដាក់ពាក្យសុំ មានកំណត់ដោយប្រើទូរស័ព្ទ និងឧបករណ៍តាមអនឡាញ។ អនាគតអ្នកជិះដែលមានសំណួរ អាច ទូរស័ព្ទទៅ 206-205-5000 (TTY Relay: 711) ហើយសុំនិយាយជាមួយការិយាល័យដែលបញ្ជាក់ អំពីដឹកជញ្ជូនតាម Access ឬចូលទៅកាន់គេហទំព័រ [Access លើបណ្តាញ](#) សម្រាប់ព័ត៌មានបន្ថែម។

## វិធីដើម្បីទំនាក់ទំនងមកកាន់យើងខ្ញុំ

ទូរស័ព្ទមកយើងតាមលេខ 206-553-3000, ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រវាងម៉ោង 6:00 ព្រឹក ដល់ 8:00 ល្ងាច សម្រាប់ការធ្វើផែនការធ្វើដំណើរ និងបាត់ហើយ រកឃើញ ការសាកសួរហើយនៅចន្លោះម៉ោង 8:00 ព្រឹក និង 5:00 ល្ងាច។ សម្រាប់ ព័ត៌មាន ORCA និងយោបល់របស់អតិថិជន។ យើងនៅតែបិទនៅចុង សប្តាហ៍ និងថ្ងៃបុណ្យឈប់សម្រាក។

ចុចលេខ 1 សម្រាប់ជម្រើសអ្នកបកប្រែភាសានៅពេលតម្រូវអោយអ្នកជ្រើសរើស។ សូមប្រាប់ អ្នកតំណាងនៃ Metro ឱ្យដឹងថាត្រូវការភាសាមួយណា។ វានឹងចំណាយពេលមួយភ្លែត ប៉ុន្តែ អ្នកបកប្រែដែលអ្នកបានស្នើសុំនឹងចូលរួមក្នុងការហៅទូរស័ព្ទ។ មានការបកប្រែប្រមាណជា 200 ភាសា។ សូមកត់សម្គាល់ថាការហៅចូលទូរស័ព្ទអ្នកបកប្រែអាចចំណាយរយៈពេលយូរ។

ទំនាក់ទំនងយើងតាមអ៊ីនធឺណិតដោយប្រើ [ទម្រង់មតិយោបល់](#)។

ទិញកាតមនុស្សពេញវ័យ ORCA [លើបណ្តាញ](#)។ ទូរស័ព្ទមកយើងខ្ញុំតាមលេខ 206-553-3000 សម្រាប់ជម្រើសផ្សេងទៀតក្នុងកំឡុងពេលអាសន្ននេះ។

- 1 [https://www.soundtransit.org/sites/default/files/documents/orca\\_retail\\_locations.pdf](https://www.soundtransit.org/sites/default/files/documents/orca_retail_locations.pdf)
- 2 [https://orcacard.com/ERG-Seattle/p1\\_001.do](https://orcacard.com/ERG-Seattle/p1_001.do)
- 3 <https://www.surveymonkey.com/r/LIFTrenewal>
- 4 <https://www.kingcounty.gov/depts/health/locations/health-insurance/coverage/enrollment-assistance/ORCA-LIFT-card.aspx#enrollment-orca>
- 5 <https://kingcounty.gov/depts/transportation/metro/travel-options/accessible/programs/paratransit.aspx>
- 6 <https://kingcounty.gov/depts/transportation/metro/contact-us.aspx#comment>
- 7 [https://orcacard.com/ERG-Seattle/p1\\_001.do](https://orcacard.com/ERG-Seattle/p1_001.do)